

1. ចំណុចសំខាន់ៗនៃប្រព័ន្ធសោធននិវត្តន៍សាធារណៈជប៉ុន៖ ប្រព័ន្ធសោធននិវត្តន៍ជាតិ

- (1) ច្បាប់ប្រទេសជប៉ុនតម្រូវឱ្យអ្នកចុះឈ្មោះរស់នៅប្រទេសជប៉ុនទាំងអស់ដែលមានអាយុចន្លោះពី 20 ឆ្នាំ ដល់ 59 ឆ្នាំ ទោះជាមានសញ្ជាតិដើមដោយ ត្រូវតែគ្របដណ្តប់ដោយប្រព័ន្ធសោធននិវត្តន៍ជាតិ ហើយបង់ប្រាក់វិភាគទាន។
- (2) ប្រព័ន្ធសោធននិវត្តន៍សាធារណៈ (រួមទាំងប្រព័ន្ធសោធននិវត្តន៍ជាតិ) ត្រូវបានរៀបចំឡើងដោយមានយន្តការគាំទ្រផ្នែកហិរញ្ញវត្ថុអន្តរជាតិ។
- (3) ប្រព័ន្ធសោធននិវត្តន៍សាធារណៈមិនត្រឹមតែផ្តល់ប្រាក់សោធននិវត្តន៍ជាការបង់ប្រាក់បញ្ញើទេ ប៉ុន្តែក៏មានផ្តល់ជា ប្រាក់សោធននិវត្តន៍ពីការភាព និងប្រាក់សោធនសម្រាប់គ្រួសារជនរងគ្រោះផងដែរ នៅពេលអ្នកមានបញ្ហាហិរញ្ញវត្ថុដែលមិននឹកស្មានដល់។
- (4) រដ្ឋាភិបាលជប៉ុនផ្តល់ការឧបត្ថម្ភមួយផ្នែកនៃប្រាក់ប្រាក់ប្រាក់សោធននិវត្តន៍។
- (5) ប្រាក់វិភាគទានសម្រាប់សោធននិវត្តន៍សាធារណៈរបស់អ្នក ជាតម្រូវការបន្ថែមនៃការគ្រប់គ្រងប្រាក់បញ្ញើ។

2. ប្រាក់វិភាគទានប្រចាំខែ

ប្រាក់វិភាគទានសម្រាប់ប្រព័ន្ធសោធននិវត្តន៍ជាតិ មានចំនួន 17,920 យ៉េន ក្នុងមួយខែដោយគិតចាប់ពី ខែមេសា ឆ្នាំ 2026 ដល់ខែមីនា ឆ្នាំ 2027។ អ្នកអាចបង់ប្រាក់វិភាគទានរបស់អ្នកជាសាច់ប្រាក់នៅធនាគារ និងតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ការិយាល័យប្រៃសណីយ៍ និងផ្សារម៉ាក។ អ្នកក៏អាចបង់ប្រាក់នេះតាមរយៈការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិតាមធនាគារ ការបង់ប្រាក់តាមអ៊ិនធឺណិត ឬដោយបណ្តុះបណ្តាលផងដែរ។

3. អត្ថប្រយោជន៍សោធននិវត្តន៍ជាតិ

- (1) **សោធននិវត្តន៍ជាការបង់ប្រាក់**
ប្រសិនបើអ្នកបានបង់ប្រាក់វិភាគទានសោធននិវត្តន៍ជាតិយ៉ាងតិច 10 ឆ្នាំ ហើយបំពេញតាមលក្ខខណ្ឌតម្រូវនោះ អ្នកនឹងទទួលបានសោធននិវត្តន៍មូលដ្ឋានសម្រាប់ជីវិតនៅពេលអ្នកដល់អាយុ 65 ឆ្នាំ។
- (2) **សោធននិវត្តន៍ពីការភាព**
សោធននិវត្តន៍ពីការភាពនឹងត្រូវបានផ្តល់ឱ្យអ្នក ប្រសិនបើអ្នកធ្លាក់ខ្លួនឈឺ ឬត្រូវប្តូរនៅពេលអ្នកមានឈ្មោះក្រោមប្រព័ន្ធសោធននិវត្តន៍ជាតិ ហើយដំបូង ឬប្តូរសណ្តាប់តាមមានពីការភាពដូចមានបញ្ហាក្នុងការងារពីការភាពកម្រិត 1 ឬកម្រិត 2។
- (3) **សោធននិវត្តន៍មូលដ្ឋានសម្រាប់អ្នកនៅរស់**
នៅពេលដែលអ្នកមានធានារ៉ាប់រងក្រោមប្រព័ន្ធសោធននិវត្តន៍ជាតិទទួលបានលទ្ធភាព សោធននិវត្តន៍សម្រាប់អ្នកនៅរស់នឹងត្រូវបានផ្តល់ជូនប្តីឬប្រពន្ធដែលស្ថិតក្នុងបន្ទុករបស់គាត់ដែលចិញ្ចឹមកូន(១) ឬផ្តល់ទៅឱ្យកូន(១)ដែលស្ថិតក្នុងបន្ទុករបស់គាត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅការិយាល័យសាខា JPS ឬផ្នែកសោធននិវត្តន៍ជាតិនៃការិយាល័យក្រុងនៃមូលដ្ឋានរបស់អ្នក។ សូមមើលគេហទំព័រ JPS នៅ <https://www.nenkin.go.jp/international/index.html> ចុច សេវាកម្មសោធននិវត្តន៍ជាតិ

សម្រាប់សំណួរទូទៅពាក់ព័ន្ធនឹងការធានារ៉ាប់រងនៃសោធននិវត្តន៍ សូមទូរសព្ទទៅ៖

“លេខទាក់ទងសម្រាប់ Nenkin Kanyusha” 0570-003-004 (អត្រាបញ្ជូន៖ តំលៃក្នុងតំបន់)
 បើលេខទូរសព្ទអ្នកចាប់ផ្តើមដោយលេខ 050 សូមទូរសព្ទទៅ៖ 03-6630-2525 (តំលៃធម្មតា)
 ម៉ោងសេវាកម្ម៖ 8:30 – 19:00 ថ្ងៃច័ន្ទ-ថ្ងៃសុក្រ
 9:30 – 16:00 សម្រាប់ថ្ងៃសៅរ៍ទីពីរនៃខែ
 សម្រាកផ្តល់សេវាកម្មនៅថ្ងៃឈប់សម្រាក (លើកលែងថ្ងៃសៅរ៍ទីពីរនៃខែ) និងពីថ្ងៃទី 29 ខែធ្នូ ដល់ថ្ងៃទី 3 ខែមករា

ច្បាប់ប្រទេសជប៉ុនតម្រូវឱ្យអ្នកចុះឈ្មោះរស់នៅប្រទេសជប៉ុនទាំងអស់ដែលមានអាយុចន្លោះពី 20 ឆ្នាំ ដល់ 59 ឆ្នាំ ទោះជាមានសញ្ជាតិដើមដោយ ហើយរស់នៅក្នុងអំឡុងពេលប៉ុន្មានខែដោយ ត្រូវតែគ្របដណ្តប់ដោយប្រព័ន្ធសោធននិវត្តន៍ជាតិ ដែលជាប្រព័ន្ធសោធននិវត្តន៍សាធារណៈជប៉ុន ហើយត្រូវបង់ប្រាក់វិភាគទាន។ បើអ្នកជានិស្សិត ហើយមានការលំបាកផ្នែកហិរញ្ញវត្ថុក្នុងការបង់ប្រាក់វិភាគទាន អ្នកអាចដាក់ពាក្យសុំប្រើប្រព័ន្ធបង់ប្រាក់ពិសេសសម្រាប់និស្សិត។ ប្រសិនបើប្រាក់ចំណូលរបស់អ្នកក្នុងឆ្នាំមុននៅប្រទេសជប៉ុនមានចំនួនស្មើ ឬតិចជាងចំនួនកំណត់មួយ អ្នកអាចស្នើសុំដើម្បីទទួលបានការពន្យារពេលក្នុងការបង់ប្រាក់វិភាគទាន។ អ្នកត្រូវដាក់ពាក្យសុំសម្រាប់ឆ្នាំនីមួយៗ។ តាមរយៈការធ្វើនីតិវិធីនេះ អ្នកបង្កើតនូវរយៈពេលនៃការរ៉ាប់រងដែលមានសុពលភាពដែលត្រូវបញ្ចូលនៅក្នុងលក្ខខណ្ឌតម្រូវដើម្បីទទួលបានប្រាក់សោធននិវត្តន៍ជាការបង់ប្រាក់ ពេលអនាគត និងអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍នាពេលបច្ចុប្បន្ន ក្នុងករណីអ្នករងរបួស ឬមានពីការភាពដោយចៃដន្យ។

〈កើតនិស្សិតបែបណាដែលអាចស្នើសុំបាន?〉
និស្សិតទាំងអស់នៃសាកលវិទ្យាល័យ (រួមទាំងសាលាបរិញ្ញាបត្រជាន់ខ្ពស់) ថ្នាក់បរិញ្ញាបត្ររដ្ឋ ថ្នាក់វិទ្យាល័យ សាលាបណ្តុះបណ្តាលបច្ចេកទេស សាលាបណ្តុះបណ្តាលវិជ្ជាជីវៈពិសេស និងសាលាផ្សេងទៀត* ដែលប្រាក់ចំណូលក្នុងឆ្នាំមុននៅក្នុងប្រទេសជប៉ុនមានចំនួនស្មើ ឬតិចជាងចំនួនកំណត់មួយ ឬបានបាត់បង់ការងារធ្វើ។
*សាលាផ្សេងៗមានរួមបញ្ចូលទាំងសាលាដែលមានកម្មវិធីសិក្សាចាប់ពីខ្លីឡើង ក្រោមការកំណត់នៃច្បាប់ស្តីពីការអប់រំនៅសាលា (វាអាចរួមបញ្ចូលទាំងសាលារៀនសាខានៃសាកលវិទ្យាល័យបរទេសនៅជប៉ុនផងដែរ។ សម្រាប់សេចក្តីលម្អិតសូមសាកសួរទៅកាន់ការិយាល័យសាខានៃ JPS។)

ចំណុចសំខាន់ៗអំពីការដាក់ពាក្យសុំ

- **ឆ្នាំដាក់ពាក្យសុំ**
 - អំឡុងពេលនៃប្រព័ន្ធបង់ប្រាក់ពិសេសសម្រាប់ខ្លួនឯងគឺរាប់ចាប់ពីខែមេសា ដល់ខែមីនាខែឆ្នាំបន្ទាប់។
 - ប្រសិនបើអ្នកចង់ប្រើប្រព័ន្ធបង់ប្រាក់ពិសេសសម្រាប់ឆ្នាំបន្ទាប់ ជាគោលការណ៍អ្នកត្រូវដាក់ពាក្យនៅរៀងរាល់ខែមេសា។
- **ការដាក់ពាក្យសុំសម្រាប់ឆ្នាំកន្លងមកនិងឆ្នាំបច្ចុប្បន្ន**
 - សម្រាប់ឆ្នាំកន្លងមក៖ អ្នកអាចដាក់ពាក្យសុំប្រើប្រព័ន្ធបង់ប្រាក់ពិសេសសម្រាប់ពេលកន្លងមកបានរហូតដល់ 25 ខែរាប់ចាប់យក្រោយចាប់ពីកាលបរិច្ឆេទដាក់ពាក្យ (ប្រសិនបើអ្នកបានបង់ប្រាក់វិភាគទានសម្រាប់ខែខ្លះនៃអំឡុងពេល 25 ខែនេះ ប្រាក់វិភាគទានដែលបានបង់រួចនឹងមិនត្រូវបានផ្តល់ឱ្យឡើយ)។
 - សម្រាប់ឆ្នាំបច្ចុប្បន្ន៖ នៅពេលអ្នកដាក់ពាក្យសុំប្រើប្រព័ន្ធបង់ប្រាក់ពិសេសសម្រាប់ឆ្នាំបច្ចុប្បន្ន វាមានសុពលភាពរហូតដល់ខែមីនាខែឆ្នាំបន្ទាប់។ ការដាក់ពាក្យសុំមុនមានប្រសិទ្ធភាពសម្រាប់រយៈពេល 12 ខែរាប់ពីខែមេសាដល់ខែមីនាបន្ទាប់។ ប្រសិនបើអ្នកចង់ស្នើសុំប្រើប្រព័ន្ធបង់ប្រាក់ពិសេសសម្រាប់រយៈពេលវែងជាងនេះ អ្នកត្រូវដាក់ពាក្យសុំច្រើនជាងម្តង។
- **សំគាល់៖** អ្នកអាចដាក់ពាក្យសុំសម្រាប់អំឡុងពេលកន្លងមកបានរហូតដល់ 25 ខែរាប់ចាប់យក្រោយចាប់ពីកាលបរិច្ឆេទដាក់ពាក្យ។ យើងផ្តល់យោបល់ឱ្យអ្នកស្រាវជ្រាវទៅដាក់ពាក្យសុំឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីឱ្យអំឡុងពេលធានារ៉ាប់រងក្នុងអតីតនៅមានសុពលភាព។ បើការដាក់ពាក្យសុំរបស់អ្នកមានការយឺតយ៉ាវ អ្នកអាចបាត់បង់សិទ្ធិទទួលបានសោធននិវត្តន៍ពីការភាព។
- **ឯកសារដែលយើងត្រូវការ**
 - ច្បាប់ថតចម្លង (ក្រដាសទំហំ A4) ម្ខាងឬសងខាងនៃបណ្ណសំគាល់ខ្លួននិស្សិត “GAKUSEISHO” របស់អ្នក ឬច្បាប់ដើមនៃលិខិតបញ្ជាក់លក្ខណៈសញ្ជាតិជាតិ “ZAIGAKUSHOMEISHO” ដែលមានបញ្ជាក់អំឡុងពេលសិក្សា (កាលបរិច្ឆេទចូល និងកាលបរិច្ឆេទរំលឹកបញ្ជាក់) កម្រិតសិក្សា និងកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសំគាល់ខ្លួននិស្សិតប្រសិនបើមាន។
 - ប្រសិនបើអ្នកដាក់ពាក្យសុំប្រើប្រព័ន្ធបង់ប្រាក់ពិសេសក្រោមឈ្មោះក្រុមការងារធ្វើ ក្រុមយុវជន ឬបញ្ចប់អាជីវកម្ម សូមផ្តល់ឯកសារភស្តុតាងរួមមាន ច្បាប់ថតចម្លងនៃលិខិតបញ្ជាក់អត្ថប្រយោជន៍ធានារ៉ាប់រងការងារ “KOYOHOKEN JUKYU SHIKAKUSHA SHO” ឬបង្កាន់ដៃបញ្ជាក់ការលាឈប់ពីការងារសម្រាប់បុគ្គលទាំងឡាយដែលត្រូវបានធានារ៉ាប់រងដោយធានារ៉ាប់រងការងារ “KOYOHOKEN HIHOKENSHA RISHOKUHYO”។ សម្រាប់ព័ត៌មានលម្អិតអំពីឯកសារចាំបាច់ សូមទាក់ទងទៅការិយាល័យក្រុងក្នុងមូលដ្ឋានរបស់អ្នក ឬការិយាល័យសាខា JPS។
- **ឯកសារដែលយើងត្រូវការប្រសិនបើអ្នកដាក់ពាក្យសុំដោយប្រើ “លេខសំគាល់ខ្លួន” (“My Number”)**
 - ប្រសិនបើអ្នកដាក់ពាក្យនៅការិយាល័យរបស់យើង សូមបង្ហាញបណ្ណលេខសំគាល់ខ្លួនរបស់អ្នក។ បើអ្នកគ្មានបណ្ណទេ សូមភ្ជាប់មកជាមួយនូវឯកសារខាងក្រោមនៅក្នុង (1) ច្បាប់ និងក្នុង (2) ច្បាប់។
 - ប្រសិនបើអ្នកធ្វើពាក្យសុំតាមប្រៃសណីយ៍ សូមភ្ជាប់មកជាមួយនូវច្បាប់ថតចម្លងទាំងសងខាងនៃបណ្ណលេខសំគាល់ខ្លួនរបស់អ្នក។ ក្នុងករណីគ្មានបណ្ណទេ សូមភ្ជាប់មកនូវច្បាប់ថតចម្លងនៃឯកសារខាងក្រោមនៅក្នុង (1) ច្បាប់ និងក្នុង (2) ច្បាប់។

កន្លែងដាក់ពាក្យ

- សូមដាក់ពាក្យសុំដែលបានបំពេញរួចរបស់អ្នកនៅការិយាល័យក្រុងនៃមូលដ្ឋានរបស់អ្នក ឬការិយាល័យសាខា JPS។ អ្នកអាចធ្វើពាក្យសុំទៅការិយាល័យតាមប្រៃសណីយ៍បាន។
- ប្រសិនបើសាលារបស់អ្នកត្រូវបានចាត់តាំងជាទីតាំងបុគ្គលទទួលបន្ទុក “GAKUSEI NOFU TOKUREI JIMU HOJIN” របស់ SPSS ដើម្បីជួយលើការដាក់ពាក្យសុំ អ្នកអាចផ្តល់សិទ្ធិឱ្យដាក់ពាក្យជំនួសអ្នកក៏បាន។ សូមសាកសួរទៅសាលារបស់អ្នកអំពីរឿងនេះ។
- សូមរក្សាទុកនូវទំព័រទី 3 នៃពាក្យសុំដែលបានបំពេញរួច។ វាជាសន្លឹករបស់អ្នក។

សូមអានទំព័របន្ទាប់អំពីរបៀបបំពេញពាក្យសុំ

សូមអានរបៀបបំពេញនេះដោយប្រុងប្រយ័ត្ននៅពេលបំពេញពាក្យសុំប្រើប្រព័ន្ធបង់ប្រាក់ពិសេសសម្រាប់និស្សិត។

សូមបំពេញតាមគំរូអក្សរពណ៌ក្រហមនៅពេលបញ្ជូនព័ត៌មានជាក់លាក់របស់អ្នកទៅក្នុងទម្រង់ជាភាសាជប៉ុន ឬអក្សរ ឬលេខអង់គ្លេស (A, B, C, ... និង 1, 2, 3,...)។ សូមកត់សំគាល់ថា

ប្រសិនបើអ្នកបំពេញទម្រង់មិនបានពេញលេញ ឬខ្លះខ្លះនឹងយឺតយ៉ាវ យើងនឹងផ្ញើទម្រង់ទៅអ្នកវិញ ហើយស្នើឱ្យបំពេញទម្រង់ជាភាសាជប៉ុន ដែលនាំឱ្យយឺតយ៉ាវដល់ដំណើរការដាក់ពាក្យ។

ក្នុងផ្នែកទីមួយនៃទម្រង់ពាក្យសុំនេះ ក្នុងនាមជាអ្នកដាក់ពាក្យសុំ អ្នកបញ្ជាក់ថាអ្នកស្នើសុំប្រើប្រព័ន្ធបង់ប្រាក់ពិសេសសម្រាប់និស្សិត។ អ្នកក៏ត្រូវអះអាងទីនេះផងដែរថា ព័ត៌មានអំពីខ្លួនអ្នករួមទាំងប្រាក់ចំណូលឆ្នាំមុនពិតជាពេញលេញហើយត្រឹមត្រូវ។ បន្ទាប់មកអ្នកអនុញ្ញាត និងផ្ទេរសិទ្ធិឱ្យសេវាកម្មសោធននិវត្តន៍ជប៉ុន (JPS) និងការិយាល័យក្រុងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក រួមទាំងព័ត៌មានអំពីប្រាក់ចំណូលដែលជាព័ត៌មានចាំបាច់ក្នុងការពិនិត្យពាក្យសុំរបស់អ្នក។

សូមបំពេញ "លេខសំគាល់ខ្លួន" 12ខ្ទង់របស់អ្នក (អត្តលេខរបស់អ្នកក្នុងប្រទេសជប៉ុន) ឬលេខកូដសោធននិវត្តន៍មូលដ្ឋាន 10ខ្ទង់នៅក្រុង ①។ (ចំពោះលេខកូដសោធននិវត្តន៍មូលដ្ឋាន សូមបំពេញដោយតម្រឹមពិខាងឆ្វេង។)

សូមបំពេញឈ្មោះរបស់អ្នកនៅក្រុង ③។

សូមបំពេញឆ្នាំដែលអ្នកចង់ប្រើប្រព័ន្ធបង់ប្រាក់ពិសេសសម្រាប់និស្សិត (ការពន្យារពេលបង់ប្រាក់) នៅក្រុង ⑤។
មួយឆ្នាំស្នើសុំមានប្រសិទ្ធភាពសម្រាប់ពីខែមេសាដល់ខែមីនា។
ឧទាហរណ៍ថាអ្នកចង់សុំសម្រាប់ឆ្នាំ2026 សូមបំពេញ2026. 4 និង2027. 3។
អ្នកអាចស្នើសុំសម្រាប់ពេលកន្លងមករហូតដល់ 25ខែរាប់ថយក្រោយចាប់ពីកាលបរិច្ឆេទដាក់ពាក្យ ប្រសិនបើក្នុងអំឡុងពេលនោះអ្នកមានអាយុចាប់ពី 20ឆ្នាំឡើង ហើយគឺជានិស្សិត។
ប្រសិនបើអ្នកបានបង់ប្រាក់វិភាគទានចំណែកសម្រាប់ខែខ្លះនៃអំឡុងពេល 25ខែនេះ ប្រាក់វិភាគទានដែលបានបង់រួចនឹងមិនត្រូវបានផ្តល់ឱ្យវិញឡើយ។

សូមបំពេញឆ្នាំ/ខែ ដែលអ្នកបានចូលសាកលវិទ្យាល័យឬសាលា និងឆ្នាំ/ខែគ្រោងបញ្ចប់នៅក្រុង ⑥។

«សំខាន់» សូមបញ្ជាក់ប្រាក់ចំណូលមុនឆ្នាំស្នើសុំរបស់អ្នកនៅក្រុង ⑪។
គូសរង្វង់លើ 1. បើគ្មានចំណូល 2. បើប្រាក់ចំណូលមានចំនួន 1,280,000យ៉េន ឬ តិចជាងនេះ 3. បើប្រាក់ចំណូលលើសពី 1,280,000យ៉េន។
សំគាល់: ប្រាក់ចំណូលនៅទីនេះមានន័យថាប្រាក់រកបាន ដកចំណាយចាំបាច់នៅប្រទេសជប៉ុន។
ប្រសិនបើអ្នកមិនបានប្រកាសពន្ធ ឬមិនដឹង សមពិគោះជាមួយការិយាល័យកេងនៃមន្ត្រីរបស់អ្នក។

ប្រសិនបើអ្នកផ្លាស់ទីលំនៅមកពី/ទៅបរទេសក្នុងឆ្នាំស្នើសុំក្រុង ⑤ សូមបំពេញកាលបរិច្ឆេទនិងឈ្មោះប្រទេសដែលអ្នកផ្លាស់ទីលំនៅមកពី/ទៅ នៅក្រុង ⑬។
ឧទាហរណ៍ថាអ្នកបានផ្លាស់ទីលំនៅមកប្រទេសជប៉ុនពីសហរដ្ឋអាមេរិកនៅ ថ្ងៃទី1 ខែមេសា ឆ្នាំ2026 សូមបំពេញថា "បានផ្លាស់ទីលំនៅមកពីសហរដ្ឋអាមេរិកនៅថ្ងៃទី1 ខែមេសា ឆ្នាំ2026"។

សូមភ្ជាប់មកជាមួយនូវ ច្បាប់ថតចម្លង (ក្រដាសទំហំ A4) ម្ខាងឬសងខាងនៃប័ណ្ណសំគាល់ខ្លួននិស្សិត "GAKUSEISHO" របស់អ្នក ឬច្បាប់ដើមនៃលិខិតបញ្ជាក់លក្ខណៈសម្បត្តិជានិស្សិត "ZAIGAKUSHOMEISHO" ដែលមានបញ្ជាក់អំឡុងពេលសិក្សា (កាលបរិច្ឆេទចូល និងកាលបរិច្ឆេទរំពឹងថាបញ្ចប់) កម្រិតសិក្សា និងកាលបរិច្ឆេទផុតសុពលភាពនៃប័ណ្ណសំគាល់ខ្លួននិស្សិត ប្រសិនបើមាន។

នេះជាទម្រង់សម្រាប់ដាក់ពាក្យសុំប្រើប្រព័ន្ធបង់ប្រាក់ពិសេសសម្រាប់និស្សិត។

国民年金保険料学生納付特例申請書

日本年金機構理事長 へて 令和 2026 年 4 月 1 日

以下のとおり学生納付特例を申請します。また、前年所得の記入内容に誤りがないことを申し立てします。この申請に必要書類の提出が完了したことを確認し、年金機構に委託

住所: TOKYOTO, SUGINAMIKU, TAKAIDONISHI, 1-2-3

被保険者氏名: JOHN SMITH

基本情報

① 個人番号 (または基礎年金番号) XXXXX-XXXX-XXXX

② 生年月日 1990. 8. 10

③ 氏名 JOHN SMITH

④ 電話番号 080-XXXX-XXXX

⑤ 申請期間 (学生納付特例を受けようとする期間) 平成 2026 年 4 月から 平成 2027 年 3 月まで

⑥ 在学予定期間 (入学年) 平成 2026 年 4 月から 平成 2029 年 3 月まで

⑦ 学校の名称 ABC University

⑧ 学校の所在地 TOKYO 都 府 県 SUGINAMIKU, XX-CHO

⑨ 学生の区分 1. 学生 (学位あり) 4. 研究生 2. 通信制・通信課程 5. その他 3. 科目履修生

⑩ 学生証の有効期限 平成 2027 年 3 月末日まで有効

⑪ 前年所得 1. なし 2. あり (128万円以下) 3. あり (128万円超) ⇒ 16歳以上19歳未満の扶養親族

⑫ 特例認定区分 (特例) 1. 失業 平成 2026 年 4 月 1 日 ⇒ 雇用保険加入 あり・なし 2. 天災等 3. その他

⑬ 備考 "បានផ្លាស់ទីលំនៅមកពីសហរដ្ឋអាមេរិកនៅថ្ងៃទី1 ខែមេសា ឆ្នាំ2026"

※ 所得に関する情報について、関係法令に基づき、申告義務がある場合には、正しく申告する必要があります。

市区町村確認欄 学生証確認済

【留意事項】
○学生証のコピーをA4判で添付してください。
○学生証裏面に有効期限、学年、入学年月日の記載がある場合は裏面のコピーも必要です。
○在学証明書を添付される場合は、学生証のコピーは必要ありません。

សូមបំពេញកាលបរិច្ឆេទ (ឆ្នាំ/ខែ/ថ្ងៃ) ដាក់ពាក្យ អាសយដ្ឋានរបស់អ្នកត្រឹមត្រូវដាក់ពាក្យ ឈ្មោះរបស់អ្នកជាអក្សរឡាតាំងដូចក្នុងលិខិតឆ្លងដែន។

បំពេញថ្ងៃខែឆ្នាំកំណើត (ឆ្នាំ/ខែ/ថ្ងៃ) របស់អ្នកក្រុង ②។

បំពេញលេខទូរសព្ទរបស់អ្នកក្រុង ④។ គូសរង្វង់លើប្រភេទទូរសព្ទ 1. សម្រាប់ទូរសព្ទនៅផ្ទះ 2. ទូរសព្ទចល័ត 3. ទូរសព្ទកន្លែងធ្វើការ 4. ទូរសព្ទផ្សេងទៀត។

បំពេញឈ្មោះសាកលវិទ្យាល័យ ឬសាលារបស់អ្នកក្រុង ⑦។

បំពេញអាសយដ្ឋាននៃសាកលវិទ្យាល័យ ឬសាលារបស់អ្នករួមមានខេត្ត ទីក្រុង និងក្រុងនៅក្រុង ⑧។

គូសរង្វង់លើប្រភេទនិស្សិតដែលត្រូវនឹងអ្នកនៅក្រុង ⑨ លើ 1. សម្រាប់និស្សិត (ទទួលសញ្ញាបត្រនៅពេលបញ្ចប់) 2. សម្រាប់វគ្គស្នើយន្ត 3. និស្សិតសិក្សាតាមមុខវិជ្ជា "KAMOKU RISHUSEI" 4. សម្រាប់អ្នកស្រាវជ្រាវ 5. សម្រាប់ផ្សេងទៀត។

បំពេញឆ្នាំ/ខែនៃកាលបរិច្ឆេទផុតសុពលភាពនៃប័ណ្ណសំគាល់ខ្លួននិស្សិត របស់អ្នកនៅក្រុង ⑩ ប្រសិនបើមាន។

ប្រសិនបើអ្នកដាក់ពាក្យសុំប្រើប្រព័ន្ធបង់ប្រាក់ពិសេសសម្រាប់និស្សិត ដោយសារអ្នកបានបាត់បង់ការងារធ្វើ ឧទាហរណ៍ដូចជាបានលាឈប់ពីក្រុមហ៊ុន សូមបំពេញកាលបរិច្ឆេទ (ឆ្នាំ/ខែ/ថ្ងៃ) នៃថ្ងៃបន្ទាប់នៃថ្ងៃលាឈប់នៅក្រុង ⑫។
ប្រសិនបើអ្នកមានធានារ៉ាប់រងការងារមុនពេលលាឈប់ សូមគូសរង្វង់ក្រុង "あり" (មាន) នៅខាងស្តាំនៃសញ្ញាព្រួញ ⇒ ហើយដាក់ជូនឯកសារភស្តុតាងអំពីវិសាលភាពនៃធានារ៉ាប់រងនោះ។
បើគ្មានធានារ៉ាប់រងទេសូមគូសរង្វង់ក្រុង "なし" (គ្មាន)។ (មើលទំព័រទី1 សម្រាប់ឯកសារជាក់លាក់)